



Target



ប្រសិទ្ធភាពនៃសោតប្រសាទ ការមើលឃើញ



ដោយសារជាតិប្រាម៉ាញ់
ចេញពីប៊ែរ






ផលិតផលអាហារបំប៉ន ជាហ្គេត ប្រសិទ្ធិភាពនៃសេវាកម្មប្រឆាំង ការផ្តល់ឃើញ



គុណសម្បត្តិរបស់សារធាតុផ្សំ



▶ Lutien

ជាសារធាតុអាហារធម្មជាតិក្រុមខ្សែផ្តល់ឃើញដ៏ជួបច្រើននៅតាមបរិវេណកន្លែងទទួលភាពនិងកញ្ចក់ប្រសាទក្នុងកម្រិតខ្ពស់នៃព្រះអាទិត្យ ជួយត្រង់ពន្លឺពណ៌ខៀវដែលមានផលប៉ះពាល់ក្នុង ហើយជួយការពារកោសិកាបស់កែវក្នុង ដោយការកាត់បន្ថយពពួកវ៉ឌីកាល់សេរីដែលទៅបំផ្លាញកែវក្នុង ការទទួលបានលូតីនរាល់ថ្ងៃ ជួយកាត់បន្ថយភាពចុះខ្សោយប្រចាំថ្ងៃនិងជំងឺកែវក្នុងអន់ថយដល់ទៅ 50% ក្នុង 100% ជួយឲ្យកែវក្នុងកំរើមជួយការពារនិងកាត់បន្ថយអាការៈជំងឺកាតាតាក់ ជួយពន្យាការពង្រីកទ្រោមអន់ថយរបស់ក្នុង ជួយទ្រទ្រង់ប្រព័ន្ធការចលនារបស់សរសៃឈាមនិងសរសៃឈាមតូចៗ ដែលទៅចម្លងក្នុងកែវក្នុងបន្ថែមសមត្ថភាពក្នុងការមើលឃើញពេលយប់



▶ Blueberry Extract

ប៊ូប៊ី មានសារធាតុ Anthocyanins និង Phenolics ដែលជាសារធាតុប្រឆាំងនឹងពពួកវ៉ឌីកាល់សេរី Macular ដែលជាប្រភពរួមរបស់ការទទួលរូបភាពលើកែវក្នុង (Retina) ពេលអាយុច្រើននឹងមានការអន់ថយដែលធ្វើឲ្យមានបញ្ហាក្នុងការមើលឃើញ Blueberry ជួយពន្យាការថយចុះរបស់កន្លែងទទួលរូបភាពបាន មានវិតាមីនស៊ីនិងវិតាមីនអ៊ីខ្លួន ជួយបង្កើនភាពស៊ាំនិងពន្យាការថយចុះរបស់កោសិកា



▶ Raspberry Extract

វ៉ាសប៊ីភាពអស្ចារ្យគឺជួយទ្រទ្រង់ក្នុង មាន Carotenoids ខ្ពស់ហើយមានលូតីនខ្ពស់ ដែលជួយដល់ការមើលឃើញពេលយប់ឲ្យមានប្រសិទ្ធិភាពខ្ពស់កាន់តែប្រសើរ



▶ Goji Berry Extract

មាន ស៊ីហ្សេនធីន (Zeaxanthin) និងលូតីន (Lutein) ខ្ពស់ ជាគ្រឹមសារធាតុវែរយូផ្តល់ឃើញ (Carotenoid) នឹងជួយការពារនិងធ្វើឲ្យមានគុណភាព ត្រង់ពន្លឺដែលចូលទៅក្នុងនិងបង្កើតគ្រោះថ្នាក់ដល់ក្នុងការពារការអន់ថយរបស់កញ្ចក់ក្នុងនិងកញ្ចក់វេទិណាជួយទ្រទ្រង់ក្នុងធ្វើឲ្យការមើលឃើញជាប្រក្រតីនិងបន្ថែមប្រសិទ្ធិភាពរបស់ការមើលឃើញពេលយប់ ផ្ទៃកៅតិ មានបេតាអ៊ីនុយត្រីនខ្ពស់បេតាអ៊ីនុយត្រីនជាសារធាតុមុនដំបូងរបស់វិតាមីនអេដែលព្រមនឹងប្តូរទៅជាវិតាមីនអេដែលជួយក្នុងការទ្រទ្រង់ក្នុងហើយជួយព្យាបាលជំងឺក្នុងស្រពិលពេលយប់ធ្វើឲ្យមើលឃើញច្បាស់ឡើង នៅកន្លែងដែលមានពន្លឺតិច



▶ Bilberry Extract

មានសារធាតុអ៊ែនចូហ្គាយណូសាយដ៍ (Anthocyanosides) ដែលអាចចាប់ជាមួយជាលិកាអេពីតេលូប៊ូម(ដែលកញ្ចក់អេតិណាបានល្អទើបជួយធ្វើឲ្យការមើលឃើញកន្លែងជំងឺតបានល្អ)

- ជួយទ្រទ្រង់កែវក្នុង
- ជួយកាត់បន្ថយភាពនឿយហត់របស់ក្នុង
- ជួយកាត់បន្ថយពពួកវ៉ឌីកាល់សេរីក្នុងកញ្ចក់ក្នុងជំងឺកាតាតាក់ ជំងឺគ្រាកូម កន្ទុយថ្ងៃន ក្នុងអន់ថយពេលមានអាយុច្រើន ក្នុងជំងឺជិត



▶ Vitamin A

ជួយទ្រទ្រង់ក្នុង ការពារការអន់ថយរបស់ក្នុងធ្វើឲ្យការមើលឃើញកាន់តែច្បាស់នៅកន្លែងដែលមានពន្លឺតិច



8 657564 800223